


## 06-MA Study - Traffic Signs (Part 02)

*Max Time Allowed: 5 min*

**Q.1) តើសញ្ញាមានរាល់បំផ្តល់មាននៃយកដោមទៅ?**




- A.  ទុកសិទ្ធិអោយគេ
- B.  ឈប់
- C.  ហមឆ្លងកាត់
- D.  ព្រមាន

**Q.2) តើសញ្ញានេះមាននៃយកណី?**




- A.  សញ្ញាសម្បាល់ផ្លូវ
- B.  សញ្ញាសម្បាល់លេវីន
- C.  សញ្ញាលូរបាយអន្តរជាថ្មី
- D.  សញ្ញាលូរបាយធៀន

**Q.3) តើសញ្ញានេះមាននៃយកណី?**



- A.  នោះជិតសាយរៀន
- B.  សំរាប់ចយនុជីជុំពីនាក់ឡើងទៅ
- C.  នោះលើផ្លូវប្រសព្វដែលមានផ្លូវត្រួត
- D.  នោះក្នុងតំបន់ការងារ

Q.4) នៅពេលពាណិជ្ជកម្មរឹងនៅខាងលើសញ្ញានេះអ្នកនឹងត្រូវ:



- A.  បើកទៅម៉ាកនៅផ្លូវហួគ្រាល់ពេតនីយប់ចំង
- B.  ដានិច្ចកាលគ្រឿបយប់ហើយប្រយ័ត្នកម្មារដើរ
- C.  មិនបើកបររើនុង 20 ម៉ោយគ្នាគម្ពុយម៉ោក
- D.  ដានិច្ចកាលបើកយើតហើយប្រយ័ត្នកម្មារដើរ

Q.5) ផ្ទាកសញ្ញាតណិតិកក្រុចនិងផ្ទាកសញ្ញាតណិតិកក្រុចនៅដាប់ពីក្រាយរចយនុមាននីយថា:



- A.  រចយនុមានសិទ្ធិត្រីមត្រូវ
- B.  រចយនុមានបើកយើត
- C.  រចយនុមានកំពុងផ្ទាកបនុកមានគ្រាងៗម្ខាក់
- D.  ការងារធ្វើផ្ទូលនៅខាងមុខ

Q.6) សញ្ញាផ្សេងៗដែលយើងឱ្យដឹងពីកក្រុចត្រូវបានគេប្រើ:



- A.  នៅលើផ្លូវប្រសព្ត់ដែលមានផ្លូវរបចិន
- B.  នៅក្នុងកំបង់ការងារ
- C.  នៅក្នុងកំបង់សាលា
- D.  នៅក្នុងកំបង់គ្នានករផ្តល់កាត់

Q.7) ប្រសិនបើមានទីកន្លែងកំព្យូទ័រលើផ្លូវខាងមុខអ្នកគេតែ:




- A.  ប្រឈមទៅលើខាង N នៅពេលដែលអ្នកបើកបរមានទីកលើផ្លូវ
- B.  បើកយើកនិងដៃសរាប់ជាកំព្យូទ័រ
- C.  បើកបរភាមលើវិនដែលបានកំណត់ដើម្បីធ្វើឱ្យរាជ្យការកាត់ទីក
- D.  បើកលើវិននិងដៃសរាប់ជាកំព្យូទ័រ

Q.8) តើអ្នកគឺដឹងកាត់ ពេលយើពិនិត្យបន្ទាបន្ទះបញ្ហារបៀបនេះយ៉ាងដូចមេដែល?




- A.  ទៅខាងឆ្វេង
- B.  ទៅខាងស្តាំ
- C.  ទៅសង្កាត់
- D.  ទៅក្រោង

Q.9) បន្ទះសញ្ញាមុខព្រឹក បន្ទាបន្ទះសារមាននេះយោង:



- A.  ផ្លូវខ្សោយកោង
- B.  ផ្លូវបញ្ហាលក្តាន់ខាងស្តាំ
- C.  ផ្លូវបញ្ហាលក្តាន់ខាងឆ្វេង
- D.  ផ្លូវរាង

Q.10) តើអ្នកគុណភាពការចំណាំនូវបន្ទះយ៉ាងមេះទេ?



- A.  ទៅខាងឆ្វេង
- B.  នៅលើផ្ទះកណ្តាល
- C.  ទៅខាងស្តាំ
- D.  ទៅក្រោង

Q.11) តើសញ្ញានេះមាននឹមី?



- A.  កំណត់កំពារចម្លៃ
- B.  កំណត់ប្រវែងចម្លៃ
- C.  ផ្លូវត្រួចចេញក្នុង
- D.  ការងារនៅខាងមុខ

Q.12) នៅពេលអ្នកឃើញ ដល់សញ្ញាអ្នករួចរាល់នេះអ្នកគឺ:



- A.  រក្សាយពិនរបស់អ្នករហូតដល់អ្នកទៅដើរដល់កំបន់លើពិនិត្យយើត
- B.  ចាប់ផ្តើមយើតចុះដើម្បីអនុវត្តតាមការកំណត់លើពិនិត្យដែលបានបង្ហាញនៅខាងមុខ
- C.  មិនបានការលើពិនិត្យចាប់លាស់ 45 ម៉ោយគ្នានូយោម៉ោង
- D.  បន្ទាន់មានពិនិត្យរបស់អ្នករហូតដល់អ្នកទៅដើរដល់កំបន់លើពិនិត្យយើត

Q.13) តើសញ្ញាណេះមាននឹងយីដី?



- A.  ផ្លូវចំហៀង
- B.  បញ្ហាលបរាបរណ៍
- C.  ផ្លូវជាតិបែកចំការាងមុខ
- D.  ចប់ផ្លូវខាងស្តាំ

Q.14) តើសញ្ញាណេះមាននឹងយីដី?



- A.  ផ្លូវចំឡាសទៅខាងស្តាំ
- B.  ផ្លូវកោងទៅខាងស្តាំ
- C.  ផ្លូវចំហៀងខាងមុខ
- D.  ផ្លូវបញ្ហាបែនទៅខាងមុខ

Q.15) តើសញ្ញាណេះមាននឹងយីដី?



- A.  ផ្លូវមានក្រុសរលូង
- B.  ផ្លូវរាងទៅមុខ
- C.  រីលនោះពេលសីម
- D.  ផ្លូវមានខ្សោយផ្ទាត់ខ្សោយនិកោងខាងមុខ

Q.16) សញ្ញាណេះមាននឹងយចា:



- A.  មានសាលាដែនឡើងមុខ
- B.  មានគំបន់ការងារមួយឡើងមុខ
- C.  មានការរួបចំឡើងមុខ
- D.  មានចំណាតទ្វានក្រុងឡើងមុខ

Q.17) តើថ្មាកសញ្ញាណេះមាននឹងយោងណា?



- A.  អ្នកកំពុងឱ្យជិតដិតដល់ផ្លូវរវាងផ្លូវ
- B.  រចយនុវត្តន៍អាជច្ចូលឡើហាយវិ
- C.  អ្នកគ្រប់គ្រងបំព្រាយឡើពេលខាងមុខ
- D.  មិនមានហាងលក់ផ្លូវ

Q.18) សញ្ញាណេះប្រាប់អ្នកម៉ោង:



- A.  លេវិនអប្បបរមាឌែលអ្នកត្រូវប្រើ
- B.  លេវិនអគិបរមាឌែលអ្នកមិនត្រូវបានឯក
- C.  លេវិនសុវត្ថិភាពដែលបានណ៍ដែលអ្នកត្រូវប្រើ
- D.  ចម្លើយទាំងអស់ត្រីមត្រូវ

Q.19) សញ្ញាណេះមានន័យដោយ?



- A.  ផ្លូវមួយទេតកចាប់ឡើងពីមុខ
- B.  ទ្វានខាងស្តាំបញ្ហាប់ចូលទ្វានខាងឆ្វេង
- C.  ផ្លូវហាយរៀបកែចក
- D.  ទ្វានខាងឆ្វេងបញ្ហាប់ចូលទ្វានខាងស្តាំ

Q.20) អ្នកកំពុងបើកបរឡានៅផ្លូវខាងស្តាំហើយទៅជិតសញ្ញាណេះ តើអ្នកគឺធ្វើអ្វី?



- A.  បង្កើនលើវីន
- B.  ចូលទ្វានខាងឆ្វេង
- C.  ចូលទ្វានខាងស្តាំ
- D.  ឈប់នៅខាងមុខ

Q.21) តើសញ្ញាណេះមានន័យអ្វី?



- A.  សត្វភាពនៃផ្លូវកាត់
- B.  លើវីនអគិបរមា
- C.  មិនបាត់ស្តាំ
- D.  ផ្លូវកាត់សាលា

Q.22) តើសញ្ញាណនេះមានន័យដីណា?




- A.  ចរណែរណ៍ពីរផ្លូវ
- B.  ចប់ផ្លូវ
- C.  ការរួមបញ្ចូលចរណែរណ៍
- D.  បន្ទែមផ្លូវ

Q.23) សញ្ញាណនេះមានន័យជាទេ:



- A.  មានផ្លូវធំ ឬផែនលើផ្លូវនេះដើម្បីការការពារផែនលើទៅខាងមុខ
- B.  យានយន្តនៅលើផ្លូវនេះដើម្បីការការពារផែនលើទៅខាងក្រោម
- C.  ផ្លូវនេះត្រូវបានបង្ការឡើងដើម្បីការការពារផែនលើទៅខាងក្រោម
- D.  យានយន្តនៅលើផ្លូវនេះដើម្បីការការពារផែនលើទៅខាងក្រោម

Q.24) តើសញ្ញាណនេះមានន័យដីណា?



- A.  ចរណែរណ៍ពីរផ្លូវ
- B.  រៀបចំដឹងម្រីបញ្ហាល្អាត
- C.  ផ្លូវកាត់ទៅខាងលាក់បាន
- D.  បត់ផ្លូវបុរាណស្តាំ

Q.25) អ្នកទៅដីតសព្វានេះ តើអ្នកគឺរដឹងវិអិ



- A.  យើតហើយប្រកុមខ្លួនឈប់ បើចាំឆាត់
- B.  រៀបចំសម្រាប់តំបន់ការងារផ្លូវហាយវេ
- C.  ផ្តល់ទិន្នន័យទិន្នន័យិជ្ជិ
- D.  ដៃសរាងនៅខាងមុខ